

លំនៅឋានដោយយុត្តិធម៌គឺជា

ច្បាប់

សត្វជំនួយគឺមិនមែនជាសត្វចិញ្ចឹមទេ

រូបភាព

អំពើរើសអើងលំនៅឋានគឺខុសច្បាប់

តើអ្នកមានសត្វជំនួយដែរឬទេ? អ្នកមានសិទ្ធិទទួលបានលំនៅឋានដោយយុត្តិធម៌។

ច្បាប់លំនៅឋានដោយយុត្តិធម៌ការពារជនមានពិការភាព។

អ្នកមានសិទ្ធិទទួលបានការសម្របសម្រួល ឬការកែប្រែជូនសមរម្យ

រួមទាំងការមានសត្វជំនួយផងដែរ។

អំពើរើសអើងលំនៅឋានអាចមានទម្រង់ដូចនេះ៖

- "សុំទោស សត្វចិញ្ចឹមគឺមិនត្រូវបានអនុញ្ញាតឡើយនៅទីនេះ។"
- "ខុសដូចនេះអនុញ្ញាតតែសត្វឆ្កែ ឬសត្វផ្សេងៗប៉ុណ្ណោះ។"
- "ប្រសិនបើអ្នកមានសត្វចិញ្ចឹម ខ្ញុំត្រូវការប្រាក់កក់បន្ថែម។"

ទទួលបានជំនួយនាតថ្នាក់នេះ - សូមកុំរង់ចាំ

ការងារជាក្រុមនៃសហគមន៍ប្រយុទ្ធប្រឆាំងនឹងអំពើរើសអើងលំនៅឋាន។

បំពេញសំណើតាមអ៊ិនធឺណិតសុំជំនួយនៅលើគេហទំព័រលំនៅឋានដោយយុត្តិធម៌ www.commteam.org

ឬទាក់ទងកម្មវិធីលំនៅឋានដោយយុត្តិធម៌តាមលេខ (978)654-5736

ឬអ៊ីមែល fairhousing@commteam.org។

អនុញ្ញាតឱ្យពួកយើងដឹងថាតើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់

ឬការសម្របសម្រួលសមរម្យដែរឬទេ។ កម្មវិធីលំនៅឋានដោយយុត្តិធម៌មិនសូវ

ឬប្រមូលព័ត៌មានអំពីស្ថានភាពអន្តោប្រវេសន៍ ឬសញ្ជាតិទេ។

ការងារដែលផ្តល់មូលដ្ឋានសម្រាប់ការបោះពុម្ពផ្សាយនេះត្រូវបានគាំទ្រដោយការផ្តល់មូលនិធិក្រោមជំនួយហិរញ្ញវត្ថុជាមួយ ក្រសួងអភិវឌ្ឍន៍លំនៅឋាន និងទីក្រុងសហរដ្ឋអាមេរិក។ ខ្លឹមសារ និងការរកឃើញនៃការងារនេះគឺខុសពីសម្តីសម្តែងដល់សាធារណជន។ អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយគឺទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍ និងការបកប្រែទាំងឡាយដែលមាននៅក្នុងការបោះពុម្ពផ្សាយនេះ។ ការបកប្រែបែបនោះ មិនចាំបាច់ឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហព័ន្ធនោះទេ។

តើអ្នកកំពុងប្រឈមមុខនឹងការបណ្តេញចេញមែនទេ? ការបណ្តេញចេញដោយរើសអើងគឺប្រឆាំងនឹងច្បាប់

រូបភាព

អំពើរើសអើងលំនៅឋានគឺខុសច្បាប់

ប្រយុទ្ធប្រឆាំងនឹងការបណ្តេញចេញដោយរើសអើង អនុវត្តសិទ្ធិរបស់អ្នក។ វាផ្ទុយនឹងច្បាប់ក្នុងការបណ្តេញចេញ នរណាម្នាក់ដោយសារពូជសាសន៍ ពណ៌សម្បុរ ដើមកំណើតជាតិសាសន៍ សាសនា ភេទ អត្តសញ្ញាណកម្ម ឬការបង្ហាញយេនឌ័រ ស្ថានភាពគ្រួសារ ពិការភាព ប្រភពចំណូល ស្ថានភាពអាពាហ៍ពិពាហ៍ អាយុ ឬស្ថានភាពអតីតយុទ្ធជន។ ការសងសឹកចំពោះការអនុវត្តសិទ្ធិរបស់អ្នកក៏ខុសច្បាប់ដែរ។

អំពើរើសអើងលំនៅឋានអាចមានទម្រង់ដូចនេះ៖

- "អ្នកផ្តល់ផ្សេងទៀតរបស់ខ្ញុំមិនមានសុវត្ថិភាពនៅជុំវិញអ្នកទេ?"
- "ខ្ញុំបានរាយការណ៍ពីការបំពានយាយី ឥឡូវនេះខ្ញុំត្រូវបានបណ្តេញចេញ។"
- "ពួកគេកំពុងបណ្តេញខ្ញុំចេញដោយការមិនបង់ប្រាក់ ប៉ុន្តែអត្ថប្រយោជន៍របស់ខ្ញុំមិនបានមករហូតដល់ថ្ងៃទី 8 ។"
- "អ្វីគ្រប់យ៉ាងគឺល្អរហូតដល់ ខ្ញុំត្រូវការផ្តល់កង្វះកិច្ចការដែលអាចចូលប្រើប្រាស់បាន។"

ទទួលបានជំនួយនាឥឡូវនេះ - សូមកុំរង់ចាំ

ការងារជាក្រុមនៃសហគមន៍ប្រយុទ្ធប្រឆាំងនឹងអំពើរើសអើងលំនៅឋាន។ បំពេញសំណើតាមអ៊ិនធឺណិតសុំជំនួយនៅលើគេហទំព័រលំនៅឋានដោយយុត្តិធម៌ www.commteam.org ឬទាក់ទងកម្មវិធីលំនៅឋានដោយយុត្តិធម៌តាមលេខ (978)654-5736 ឬអ៊ីមែល fairhousing@commteam.org។ អនុញ្ញាតឱ្យពួកយើងដឹងថាតើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ ឬការសម្របសម្រួលសមរម្យដែរឬទេ។ កម្មវិធីលំនៅឋានដោយយុត្តិធម៌មិនសូវ ឬប្រមូលព័ត៌មានអំពីស្ថានភាពអន្តោប្រវេសន៍ ឬសញ្ជាតិទេ។

ការងារដែលផ្តល់មូលដ្ឋានសម្រាប់ការបោះពុម្ពផ្សាយនេះត្រូវបានគាំទ្រដោយការផ្តល់មូលនិធិក្រោមជំនួយហិរញ្ញវត្ថុជាមួយ ក្រសួងអភិវឌ្ឍន៍លំនៅឋាន និងទីក្រុងសហរដ្ឋអាមេរិក។ ខ្លឹមសារ និងការរកឃើញនៃការងារនេះគឺខុសពីសម្តីសម្តែងដល់សាធារណជន។ អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយគឺទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍ និងការបកប្រែទាំងឡាយដែលមាននៅក្នុងការបោះពុម្ពផ្សាយនេះ។ ការបកប្រែបែបនោះ មិនចាំបាច់ឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហព័ន្ធនោះទេ។

លំនៅឋានដោយយុត្តិធម៌គឺជា

ច្បាប់

គ្រួសាររបស់អ្នកមានតែមួយ

សិទ្ធិរបស់អ្នកគឺដូចគ្នា

រូបភាព

អំពើរើសអើងលំនៅឋានគឺខុសច្បាប់

តើអ្នកត្រូវបានគេបដិសេធលំនៅឋាន ឬប្រព្រឹត្តទុក្ខខុសពីគេដោយសារគ្រួសាររបស់អ្នកមែនទេ? ច្បាប់លំនៅឋានដោយយុត្តិធម៌ហាមឃាត់ការរើសអើងដោយផ្អែកលើស្ថានភាពគ្រួសារ។ ការបដិសេធមិនជួលឱ្យគ្រួសារដែលមានកូនតូចគឺប្រឆាំងនឹងច្បាប់។

អំពើរើសអើងលំនៅឋានអាចមានទម្រង់ដូចនេះ៖

- "ផ្ទះនេះសម្រាប់តែមនុស្សធំតែប៉ុណ្ណោះ"
- "កន្លែងដ៏ល្អសម្រាប់អ្នកមានវិជ្ជាជីវៈ"
- "ខ្ញុំនឹងជួលឱ្យអ្នក ប៉ុន្តែទីនេះមានថ្នាំលាបមានជាតិសំណា"។

ទទួលបានជំនួយនាឡូវនេះ - សូមកុំរង់ចាំ

ការងារជាក្រុមនៃសហគមន៍ប្រយុទ្ធប្រឆាំងនឹងអំពើរើសអើងលំនៅឋាន។ បំពេញសំណើតាមអ៊ិនធឺណិតសុំជំនួយនៅលើគេហទំព័រលំនៅឋានដោយយុត្តិធម៌ www.commteam.org ឬទាក់ទងកម្មវិធីលំនៅឋានដោយយុត្តិធម៌តាមលេខ (978)654-5736 ឬអ៊ីមែល fairhousing@commteam.org។ អនុញ្ញាតឱ្យពួកយើងដឹងថាតើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ ឬការសម្របសម្រួលសមរម្យដែរឬទេ។ កម្មវិធីលំនៅឋានដោយយុត្តិធម៌មិនសូវ ឬប្រមូលព័ត៌មានអំពីស្ថានភាពអន្តោប្រវេសន៍ ឬសញ្ជាតិទេ។

ការងារដែលផ្តល់មូលដ្ឋានសម្រាប់ការបោះពុម្ពផ្សាយនេះត្រូវបានគាំទ្រដោយការផ្តល់មូលនិធិក្រោមជំនួយហិរញ្ញវត្ថុជាមួយ ក្រសួងអភិវឌ្ឍន៍លំនៅឋាន និងទីក្រុងសហរដ្ឋអាមេរិក។ ខ្លឹមសារ និងការរកឃើញនៃការងារនេះគឺខុសពីសម្តីសម្តែងដល់សាធារណជន។ អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយគឺទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍ និងការបកប្រែទាំងឡាយដែលមាននៅក្នុងការបោះពុម្ពផ្សាយនេះ។ ការបកប្រែបែបនោះ មិនចាំបាច់ឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហព័ន្ធនោះទេ។

លំនៅឋានដោយយុត្តិធម៌គឺជា

ច្បាប់

មិនថាអ្នកមកពីណាទេ

រូបភាព

អំពើរើសអើងលំនៅឋានគឺខុសច្បាប់

តើអ្នកគឺអ្នកថ្មីនៅក្នុងប្រទេសនេះមែនទេ? អ្នកមានសិទ្ធិទទួលបានលំនៅឋានដោយយុត្តិធម៌។ វាប្រឆាំងនឹងច្បាប់ក្នុងការបដិសេធមិនជួល ឬប្រព្រឹត្តចំពោះនរណាម្នាក់ខុសពីគេ ដោយសារតែទីកន្លែងដែលពួកគេមក ពួកគេមានរូបរាងបែបណា សាសនា ភេទ ឬពិការភាពរបស់ពួកគេ។

អំពើរើសអើងលំនៅឋានអាចមានទម្រង់ដូចនេះ៖

- "សុំទោស ខ្ញុំមិនជួលឱ្យជនអន្តោប្រវេសន៍ទេ"។
- "អញ្ជឹង តើអ្នកមកពីណា?"
- "ភាសាអង់គ្លេសរបស់អ្នកគឺមិនទាន់ល្អគ្រប់គ្រាន់ទេ"។

ទទួលបានជំនួយនាតិវិធីនេះ - សូមកុំរង់ចាំ

ការងារជាក្រុមនៃសហគមន៍ប្រយុទ្ធប្រឆាំងនឹងអំពើរើសអើងលំនៅឋាន។ បំពេញសំណើតាមអ៊ិនធឺណិតសុំជំនួយនៅលើគេហទំព័រលំនៅឋានដោយយុត្តិធម៌ www.commteam.org ឬទាក់ទងកម្មវិធីលំនៅឋានដោយយុត្តិធម៌តាមលេខ (978)654-5736 ឬអ៊ីមែល fairhousing@commteam.org។ អនុញ្ញាតឱ្យពួកយើងដឹងថាតើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ ឬការសម្របសម្រួលសមរម្យដែរឬទេ។ កម្មវិធីលំនៅឋានដោយយុត្តិធម៌មិនសូវ ឬប្រមូលព័ត៌មានអំពីស្ថានភាពអន្តោប្រវេសន៍ ឬសញ្ជាតិទេ។

ការងារដែលផ្តល់មូលដ្ឋានសម្រាប់ការបោះពុម្ពផ្សាយនេះត្រូវបានគាំទ្រដោយការផ្តល់មូលនិធិក្រោមជំនួយហិរញ្ញវត្ថុជាមួយ ក្រសួងអភិវឌ្ឍន៍លំនៅឋាន និងទីក្រុងសហរដ្ឋអាមេរិក។ ខ្លឹមសារ និងការរកឃើញនៃការងារនេះគឺឧទ្ធិសដូនដល់សាធារណជន។ អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយគឺទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍ និងការបកប្រែទាំងឡាយដែលមាននៅក្នុងការបោះពុម្ពផ្សាយនេះ។ ការបកប្រែបែបនោះ មិនចាំបាច់ឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហព័ន្ធនោះទេ។

លំនៅឋានដោយយុត្តិធម៌គឺជា

ច្បាប់

ទទួលបានជំនួយដែលអ្នកត្រូវការ

រូបភាព

ការសម្របសម្រួល និងការកែប្រែសមហេតុផល

តើអ្នកត្រូវការជំនួយជាមួយនឹងសិទ្ធិស្មើភាពគ្នាក្នុងការទទួលបានលំនៅឋានរបស់អ្នកដែរឬទេ?

ប្រសិនបើអ្នកមានបញ្ហាចុះខ្សោយផ្លូវកាយ ឬផ្លូវចិត្តដែលកំពុងតែរារាំងអ្នកមិនឱ្យមាន

ឱកាសស្មើភាពគ្នាក្នុងការប្រើប្រាស់ និងអាស្រ័យផលលំនៅឋានរបស់អ្នក

នោះអ្នកមានសិទ្ធិទទួលបានការសម្របសម្រួល ឬការកែប្រែសមហេតុផល។

ការសម្របសម្រួល និងការកែប្រែសមហេតុផល រួមមាន៖

- កន្លែងចំណតដែលអាចចេញចូលបាន ដែលត្រូវបានកំណត់ជូន
- ការសម្របសម្រួលការប្រាស្រ័យទាក់ទងជាមួយអ្នកផ្តល់លំនៅឋាន
- ការបន្ថែមបារាចាប់ ឬផ្លាស់ប្តូរបង្គោលដៃចាប់ទាញទ្វារ និងការដំឡើងផ្លូវជម្រាល

ស្វែងយល់បន្ថែម និងទទួលបានជំនួយនាឡូវនេះ

ការងារជាក្រុមនៃសហគមន៍ប្រយុទ្ធប្រឆាំងនឹងអំពើរើសអើងលំនៅឋាន។

បំពេញសំណើតាមអ៊ីនធឺណិតសុំជំនួយនៅលើគេហទំព័រលំនៅឋានដោយយុត្តិធម៌ www.commteam.org ឬទាក់ទងកម្មវិធីលំនៅឋានដោយយុត្តិធម៌តាមលេខ (978)654-5736

ឬអ៊ីមែល fairhousing@commteam.org។

អនុញ្ញាតឱ្យពួកយើងដឹងថាតើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់

ឬការសម្របសម្រួលសមរម្យដែរឬទេ។ កម្មវិធីលំនៅឋានដោយយុត្តិធម៌មិនសូវ

ឬប្រមូលព័ត៌មានអំពីស្ថានភាពអន្តោប្រវេសន៍ ឬសញ្ជាតិទេ។

ការងារដែលផ្តល់មូលដ្ឋានសម្រាប់ការបោះពុម្ពផ្សាយនេះត្រូវបានគាំទ្រដោយការផ្តល់មូលនិធិក្រោមជំនួយហិរញ្ញវត្ថុជាមួយ ក្រសួងអភិវឌ្ឍន៍លំនៅឋាន និងទីក្រុងសហរដ្ឋអាមេរិក។ ខ្លឹមសារ និងការរកឃើញនៃការងារនេះគឺឧទ្ទិសជូនដល់សាធារណជន។ អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយគឺទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍ និងការបកប្រែទាំងឡាយដែលមាននៅក្នុងការបោះពុម្ពផ្សាយនេះ។ ការបកប្រែបែបនោះ មិនចាំបាច់ឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហព័ន្ធនោះទេ។

ការស្វែងរកផ្ទះល្វែងគឺពិបាក វាកាន់តែពិបាកទៅទៀតសម្រាប់ជនរង គ្រោះនៃអំពើហិង្សា

រូបភាព

អំពើហិង្សាលំនៅឋានគឺខុសច្បាប់

រាយការណ៍ពីអំពើហិង្សាលំនៅឋាន និងអនុវត្តសិទ្ធិរបស់អ្នក។

វាជាការប្រឆាំងនឹងច្បាប់ក្នុងការបដិសេធមិនជួលឱ្យនរណាម្នាក់ដោយសារតែពូជសាសន៍ ពណ៌សម្បុរ ដើមកំណើតជាតិសាសន៍ សាសនា ភេទ ទំនោរផ្លូវភេទ អត្តសញ្ញាណកម្ម ឬការ បង្ហាញយេនឌ័រ ស្ថានភាពគ្រួសារ ស្ថានភាពអាពាហ៍ពិពាហ៍ ពិការភាព ប្រភពចំណូល អាយុ ស្ថានភាពអតីតយុទ្ធជន ពូជពង្ស ឬផ្នែកលើព័ត៌មានសេនេទិច។

អំពើហិង្សាលំនៅឋានអាចមានទម្រង់ដូចនេះ៖

- "តើអ្នកប្រាកដហើយថាអ្នកអាចថែរក្សាទីកន្លែងនេះបាន?"
- "សុំទោស ខ្ញុំមិនជួលឱ្យជនអន្តោប្រវេសន៍ទេ"។
- "យើងមានតម្លៃសាសនាគ្រីស្តនៅក្នុងផ្ទះនេះ"។
- "ខ្ញុំមិនច្បាស់ថាអ្នកនឹងមានសុភមង្គលនៅទីនេះទេ"។

ទទួលបានជំនួយនាតិវិធីនេះ - សូមកុំរង់ចាំ

ការងារជាក្រុមនៃសហគមន៍ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលំនៅឋាន។

បំពេញសំណើតាមអ៊ីនធឺណិតសុំជំនួយនៅលើគេហទំព័រលំនៅឋានដោយយុត្តិធម៌ www.commteam.org ឬទាក់ទងកម្មវិធីលំនៅឋានដោយយុត្តិធម៌តាមលេខ (978)654-5736

ឬអ៊ីមែល fairhousing@commteam.org។

អនុញ្ញាតឱ្យពួកយើងដឹងថាតើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់

ឬការសម្របសម្រួលសមរម្យដែរឬទេ។ កម្មវិធីលំនៅឋានដោយយុត្តិធម៌មិនសូវ

ឬប្រមូលព័ត៌មានអំពីស្ថានភាពអន្តោប្រវេសន៍ ឬសញ្ជាតិទេ។

ការងារដែលផ្តល់មូលដ្ឋានសម្រាប់ការបោះពុម្ពផ្សាយនេះត្រូវបានគាំទ្រដោយការផ្តល់មូលនិធិក្រោមជំនួយហិរញ្ញវត្ថុជាមួយ ក្រសួងអភិវឌ្ឍន៍លំនៅឋាន និងទីក្រុងសហរដ្ឋអាមេរិក។ ខ្លឹមសារ និងការរកឃើញនៃការងារនេះគឺឧទ្ទិសជូនដល់សាធារណជន។ អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយគឺទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍ និងការបកប្រែទាំងឡាយដែលមាននៅក្នុងការបោះពុម្ពផ្សាយនេះ។ ការបកប្រែបែបនោះ មិនចាំបាច់ឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហព័ន្ធនោះទេ។

លំនៅឋានដោយយុត្តិធម៌គឺជា

ច្បាប់

វាជាសិទ្ធិរបស់អ្នកក្នុងការមានអារម្មណ៍

ថាមានសុវត្ថិភាពនៅផ្ទះ

រូបភាព

អំពើរើសអើងលំនៅឋានគឺខុសច្បាប់

តើអ្នកកំពុងត្រូវបានគេបំពានបៀតបៀនដែរឬទេ? អ្នកមានសិទ្ធិទទួលបានលំនៅឋានដោយយុត្តិធម៌។ ច្បាប់លំនៅឋានដោយយុត្តិធម៌ហាមឃាត់ការបំពានយ៉ាងណាដែលរារាំងការរស់នៅរបស់អ្នក។ ការបំពានយ៉ាងណាដែលរារាំងការរស់នៅរបស់អ្នក អ្នកគ្រប់គ្រងអចលនទ្រព្យ និងបុគ្គលិកថែទាំគឺខុសច្បាប់។ ច្បាប់លំនៅឋានដោយយុត្តិធម៌ក៏ហាមឃាត់ផងដែរនូវការបំពានយ៉ាងណាដែលរារាំងការរស់នៅរបស់អ្នក ដោយផ្អែកលើស្ថានភាពពណ៌ ដែលត្រូវបានការពារផ្សេងទៀត។

អំពើរើសអើងលំនៅឋានអាចមានទម្រង់ដូចនេះ៖

- ដាក់លក្ខខណ្ឌការជួល ឬការជួសជុលលើលើកេរ្តិ៍។
- ការព្យាយាមចូលទៅជិតដោយមិនចង់បាន។
- ការចូលមកក្នុងផ្ទះល្ងែងរបស់អ្នកដោយគ្មានការអនុញ្ញាត។

ទទួលបានជំនួយនាឡូវនេះ - សូមកុំរង់ចាំ

ការងារជាក្រុមនៃសហគមន៍ប្រយុទ្ធប្រឆាំងនឹងអំពើរើសអើងលំនៅឋាន។ បំពេញសំណើតាមអ៊ីនធឺណិតសុំជំនួយនៅលើគេហទំព័រលំនៅឋានដោយយុត្តិធម៌ www.commteam.org ឬទាក់ទងកម្មវិធីលំនៅឋានដោយយុត្តិធម៌តាមលេខ (978)654-5736 ឬអ៊ីមែល fairhousing@commteam.org។ អនុញ្ញាតឱ្យពួកយើងដឹងថាតើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ ឬការសម្របសម្រួលសមរម្យដែរឬទេ។ កម្មវិធីលំនៅឋានដោយយុត្តិធម៌មិនសូវ ឬប្រមូលព័ត៌មានអំពីស្ថានភាពអន្តោប្រវេសន៍ ឬសញ្ជាតិទេ។

ការងារដែលផ្តល់មូលដ្ឋានសម្រាប់ការបោះពុម្ពផ្សាយនេះត្រូវបានគាំទ្រដោយការផ្តល់មូលនិធិក្រោមជំនួយហិរញ្ញវត្ថុជាមួយ ក្រសួងអភិវឌ្ឍន៍លំនៅឋាន និងទីក្រុងសហរដ្ឋអាមេរិក។ ខ្លឹមសារ និងការកែតម្រូវនៃការងារនេះគឺឧទ្ទិសជូនដល់សាធារណជន។ អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយគឺទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍ និងការបកប្រែទាំងឡាយដែលមាននៅក្នុងការបោះពុម្ពផ្សាយនេះ។ ការបកប្រែបែបនោះ មិនចាំបាច់ឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហព័ន្ធនោះទេ។

ការងារជាក្រុមនៃសហគមន៍លើកកម្ពស់លំនៅឋានដោយយុត្តិធម៌

លំនៅឋានដោយយុត្តិធម៌កើតឡើងនៅពេល៖

អ្នកជួលដឹងពីសិទ្ធិរបស់ពួកគេ

អ្នកផ្តល់លំនៅឋានដឹងអំពីច្បាប់ និង

អ្នកតស៊ូមតិធ្វើអន្តរាគមន៍។

អ្នកណាដែលយើងជួយ៖

- អ្នកជួល/អ្នកទិញផ្ទះ
- អ្នកផ្តល់លំនៅឋាន (ម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យ)
- អ្នកគ្រប់គ្រងករណី និងមនុស្សដែលផ្តល់ជំនួយគាំទ្រ

អ្វីដែលយើងធ្វើ៖

- ពាក្យបណ្តឹងរបស់អ្នកជួលផ្ទះ ជំនួយបច្ចេកទេស ការណែនាំបញ្ជូនទៅកាន់សេវាកម្មផ្លូវច្បាប់
- ការបណ្តុះបណ្តាលស្តីពីលំនៅឋានដោយយុត្តិធម៌សម្រាប់អ្នកជួលផ្ទះ ម្ចាស់ផ្ទះ និងអ្នកផ្តល់ជំនួយគាំទ្រ
- ការចុះដល់មូលដ្ឋាន ការតស៊ូមតិ និងការលើកកម្ពស់ដល់លំនៅឋានដោយយុត្តិធម៌

កម្មវិធីលំនៅឋានដោយយុត្តិធម៌នៃការងារជាក្រុមរបស់សហគមន៍គឺនៅទីនេះ។

សូមទាក់ទងមកយើងខ្ញុំតាមលេខ (978)654-5736 ឬអ៊ីមែល

fairhousing@commteam.org

ឬចូលទៅកាន់គេហទំព័ររបស់លំនៅឋានដោយយុត្តិធម៌

www.commteam.org។

ការងារដែលផ្តល់មូលដ្ឋានសម្រាប់ការបោះពុម្ពផ្សាយនេះត្រូវបានគាំទ្រដោយការផ្តល់មូលនិធិក្រោមជំនួយហិរញ្ញវត្ថុជាមួយក្រសួងអភិវឌ្ឍន៍លំនៅឋាន និងទីក្រុងសហរដ្ឋអាមេរិក។ ខ្លឹមសារ និងការរកឃើញនៃការងារនេះគឺខុសពីសម្តីសម្តែងដល់សាធារណជន។ អ្នកនិពន្ធនិងអ្នកបោះពុម្ពផ្សាយគឺទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍ និងការបកប្រែទាំងឡាយដែលមាននៅក្នុងការបោះពុម្ពផ្សាយនេះ។ ការបកប្រែបែបនោះមិនចាំបាច់ឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហព័ន្ធនោះទេ។